

អ្នកទទួលផល



ប្រជាពលរដ្ឋប្រមាណ ១.៨៥០.០០០ នាក់ (ស្រ្តី ៥០%) នឹងទទួលផលដោយប្រយោលតាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយ និងយុទ្ធនាការតាមប្រព័ន្ធឌីជីថល ខណៈដែលប្រជាជនកម្ពុជាទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពីអង្គការសង្គមស៊ីវិល និងពលរដ្ឋដែលមានចំណេះដឹង និងការចូលរួមសកម្មនៅក្នុងកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។

ផែនការយុទ្ធសាស្ត្រ

- រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
- អាជ្ញាធរសវនកម្មជាតិ
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងមហាផ្ទៃ
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល
- ក្រសួងអភិវឌ្ឍន៍ធនបទ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងកិច្ចការនារី
- លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក និងឃុំ ជំនួយការហិរញ្ញវត្ថុ និងស្មៀនឃុំ



ផែនការអនុវត្តគម្រោង

សមាជិកអង្គការមិនមែនរដ្ឋាភិបាលនៃក្រុមការងារថវិកា

វិសាលភាពគ្របដណ្តប់

ទូទាំងប្រទេស

ទំនាក់ទំនង

អង្គការអ្នកស្វាមប្រចាំកម្ពុជា

អគារ The Point ជាន់ទី 3
លេខ 113C មហាវិថីម៉ៅសេទុង
សង្កាត់ទួលស្វាយព្រៃទី 1
ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

(+855) 23 885 412
Info.Cambodia@oxfam.org
@OxfamCambodia
@OxfamKH
www.cambodia.oxfam.org

គាំទ្រដោយ



សហភាពអឺរ៉ុប
European Union



អង្គការសម្រាប់ការវិវត្តន៍សង្គម ភ្នំពេញ
The NGO Forum on Cambodia



គម្រោងពង្រឹងការចូលរួម របស់ពលរដ្ឋក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ

ខែមិថុនា ឆ្នាំ២០២៥ - ខែឧសភា ឆ្នាំ២០២៨



សមិទ្ធផលសំខាន់ៗ



ការប្រមូលចំណូល
១៩.៨៧% នៃ ផសស
(ឆ្នាំ ២០២៣)



មូលធនប្រមូលសារពើពន្ធ
២៣,៧% នៃ ផសស
(ឆ្នាំ ២០២០)



ពិន្ទុតម្លាភាព OBS
១៥ (ឆ្នាំ ២០១២) ->
៤៣ (ឆ្នាំ ២០២៣)

គម្លាតគណនេយ្យភាពសង្គម

ការពិនិត្យពិសោធន៍ជាសាធារណៈ
មានកម្រិតទាប

ការចូលរួមពីប្រជាជនក្នុងមូលដ្ឋាន
មានកម្រិត (ត្រឹមតែ ២៨,៦%
នៃប្រជាពលរដ្ឋដែលចូលរួម)

ឧបករណ៍ត្រួតពិនិត្យថវិកាខ្សោយ
(ខ. សំណើថវិកាបស់អង្គ
នីតិប្រតិបត្តិ៖ ២៨/១០០)

កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានប្រកាសដាក់ឱ្យ
អនុវត្តនៅឆ្នាំ ២០០៤ បានពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈរបស់កម្ពុជា ជាពិសេសនៅថ្នាក់ជាតិ។
សមិទ្ធផលសំខាន់ៗរួមមានការប្រមូលចំណូលបានកើនឡើង
ដល់ជាង ២០% នៃផលិតផលក្នុងស្រុកសរុប (ផសស)
នៅក្នុងឆ្នាំ ២០២៣។ ប្រព័ន្ធទំនើបង្កើនប្រព័ន្ធ
បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ (FMIS) បានជួយឱ្យដំណើរការគ្រប់គ្រង
ចំណូល និងចំណាយថវិកា ព្រមទាំងការគ្រប់គ្រង
ទ្រព្យសម្បត្តិរដ្ឋកាន់តែមានប្រសិទ្ធភាពថែទាំដូចជា ការ
ទូទាត់ប្រាក់បៀវត្សជូនមន្ត្រីរាជការតាមប្រព័ន្ធអេឡិចត្រូនិក។
កម្ពុជាសម្រេចបាននូវខ្លួនភាពក្នុងដំណើរការបង្កើន
តម្លាភាពថវិកាក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ។

យោងតាមពិន្ទុតម្លាភាពនៃការស្ទង់មតិថវិកាបើកចំហ
(OBS) ឆ្នាំ ២០២៣ កម្ពុជាបានពិន្ទុ ៤៣ លើ ១០០ ដែល
នេះជាខ្លួនភាពល្អប្រសើរ
បើធៀបនឹងឆ្នាំ ២០២១ ដែលកម្ពុជាទទួលបានពិន្ទុ ៣៣
ហើយនេះជាខ្លួនភាពកាន់តែខ្លាំងក្លាសម្រាប់ប្រើប្រាស់
ឆ្នាំ ២០១២ ដែលកម្ពុជាមានពិន្ទុ ១៥។
ទោះបីជាសម្រេចបាននូវខ្លួនភាពបែបនេះក៏ដោយ
ស្ថានភាពមួយចំនួនដូចជាតម្លាភាព ការចូលរួមតាមដាន
ពីសាធារណៈ នៅតែជាគម្លាតដែលជាកត្តាធ្វើឱ្យប៉ះពាល់
ដល់ការគ្រប់គ្រងធនធានសាធារណៈប្រកបដោយ
ប្រសិទ្ធភាព (ដូចជាសេចក្តីព្រាងច្បាប់ថវិកា
(២៨ លើ ១០០) ថវិកាពលរដ្ឋ (៤២) និងរបាយការណ៍
សវនកម្ម (៤៣) ជាដើម)។

គោលបំណងគម្រោង

គម្រោង ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ និងរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចល្អ
តាមរយៈការលើកកម្ពស់តម្លាភាព គណនេយ្យភាព ការចូលរួមរបស់
សាធារណជនប្រកបដោយបរិយាបន្ន តាមរយៈការកៀរគរមតិយោបល់
អង្គការសង្គមស៊ីវិល និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ។

លទ្ធផលទី ១

អង្គការសង្គមស៊ីវិល និងបណ្តាញរបស់ខ្លួន
បង្កើនសមត្ថភាព និងការសម្របសម្រួល
នៅក្នុងការកៀរគរមតិ ដើម្បីបង្កើនតម្លាភាព
គណនេយ្យភាព ថវិកានៅក្នុងវិស័យអប់រំ
កីឡាពិការភាព សេវាសាធារណៈ និង
ធនធានធម្មជាតិ តាមរយៈគំនិតផ្តួចផ្តើម
រួមគ្នា និងសកម្មភាពកសាងសមត្ថភាពក្រុម
គោលដៅ។

លទ្ធផលទី ២

ប្រជាពលរដ្ឋបង្កើនការចូលរួមនៅក្នុង
ការរៀបចំបង្កើតគោលនយោបាយរបស់
រដ្ឋាភិបាល និងការអនុវត្តតាមរយៈ
កិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធ និង
ដោយការភ្ជាប់ទំនាក់ទំនងបញ្ហាប្រឈម
ក្នុងមូលដ្ឋានជាមួយគោលនយោបាយ
និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈថ្នាក់ជាតិ។

លទ្ធផលទី ៣

យុវជន ស្ត្រី និងក្រុមងាយរងគ្រោះ
ចូលរួមយ៉ាងសកម្ម និងធ្វើការកៀរគរ
មតិដើម្បីតម្លាភាព គណនេយ្យភាព
ថវិកានៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ។

វិធីសាស្ត្រ

- ១ **បណ្តាញអង្គការសង្គមស៊ីវិល៖** ក្រុមការងារថវិកា
ក្រុមការងារប្រឆាំងអំពើពុករលួយ ក្រុមការងារសិទ្ធិទទួល
បានព័ត៌មាន បណ្តាញស្ត្រីសម្រាប់ទាំងអស់គ្នា
បណ្តាញគាំពារសង្គមសម្រាប់ទាំងអស់គ្នា បណ្តាញ
យុវជន និងសម្ព័ន្ធផ្សេងទៀតដើម្បីចូលរួមសកម្មក្នុង
ការដោះស្រាយ ពិការភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
- ២ **ផ្តល់ភាពអង់អាចដល់ក្រុមងាយរងគ្រោះ** (ប្រជាជនក្រីក្រ
ស្ត្រី យុវជន សហគមន៍ជនជាតិដើមភាគតិច) ចូលរួម
នៅក្នុងការរៀបចំបង្កើត និងការពិនិត្យតាមដាន ការអនុវត្ត
គោលនយោបាយ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ និងការរៀបចំថវិកាសម្រាប់ថ្នាក់មូលដ្ឋាន។
- ៣ **ផ្តល់វេទិកាសម្រាប់អាជ្ញាធរពាក់ព័ន្ធ** និងប្រជាពលរដ្ឋ
ក្នុងការសន្ទនាអំពីបញ្ហាដែលពាក់ព័ន្ធនឹងការគ្រប់គ្រង
ហិរញ្ញវត្ថុសាធារណៈ។

គម្រោង ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ អនុវត្តដោយផ្ទាល់ និងអនុវត្តតាមប្រព័ន្ធអនុញ្ញ
រួមមាន ១) ការកសាងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល និង
សហគមន៍មូលដ្ឋាន សមាជិកសភា អាជ្ញាធរមូលដ្ឋាន
តាមរយៈការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ ២) ការបង្កើន
លទ្ធភាពទទួលបានព័ត៌មានថវិកា ក្របខណ្ឌច្បាប់ និងការវិភាគផ្នែក
យេនឌ័រ និងថវិកាស៊ីជម្រៅ និងការពិនិត្យតាមដានតាមរយៈ
យុទ្ធនាការតាមប្រព័ន្ធឌីជីថល និងដោយផ្ទាល់ (ឧ.កម្មវិធីទូរស័ព្ទដៃ
“មិត្តយើង” ដោយផ្តល់ជាវេទិកាសម្រាប់ប្រជាពលរដ្ឋផ្តល់មតិ
ត្រលប់ និងដាក់ពាក្យបណ្តឹង ឥតអំពើការផ្តល់សេវាសាធារណៈ)
និង ៣) ការផ្តល់ភាពអង់អាចដល់ក្រុមងាយរងគ្រោះ
ក្នុងការចូលរួមនៅក្នុងការរៀបចំថវិកា និងការពិនិត្យតាមដានតាម
មូលដ្ឋាន និងកិច្ចសន្ទនាអំពីបញ្ហាដែលពាក់ព័ន្ធនឹងការគ្រប់គ្រង
ហិរញ្ញវត្ថុសាធារណៈ។

ភាគីពាក់ព័ន្ធសំខាន់ៗ

- **បណ្តាញអង្គការមិនមែនរដ្ឋាភិបាលចំនួន ១**
(ក្រុមការងារថវិកា ក្រុមការងារប្រឆាំងអំពើពុករលួយ
ក្រុមការងារសិទ្ធិទទួលបានព័ត៌មាន បណ្តាញស្ត្រីសម្រាប់
ទាំងអស់គ្នា បណ្តាញគាំពារសង្គមសម្រាប់ទាំងអស់គ្នា
បណ្តាញគណនេយ្យភាពសង្គម) កៀរគរមតិធ្វើការជាបណ្តាញ
និងចូលរួមក្នុងន័យស្ថាបនាជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ។
- **សមាជិកសហគមន៍មូលដ្ឋាន ចំនួន ៧.០០០**
(ត្រូវ១០%) ទទួលបានព័ត៌មានអំពីការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន
បណ្តាញអង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋពាក់ព័ន្ធ
នឹងការរៀបចំថវិកាក្នុងមូលដ្ឋានដោយមានការចូលរួម។
- **សមាជិករដ្ឋសភាចំនួន ៥០ នាក់**
- **អ្នកសិក្សាស្រាវជ្រាវ និងមន្ត្រីចំនួន ២០ នាក់**
- ផ្នែកត្រួតពិនិត្យអំពើពុករលួយ។
- **ក្រុមសភាជាតិកម្ពុជានៃអង្គការយោបាយសកលស្ត្រី ចំនួន ២០**
រូបនៅរដ្ឋសភា នឹងទទួលបានការបណ្តុះបណ្តាលជាពិសេស
ដើម្បីសិក្សា និងធ្វើការតស៊ូមតិដើម្បីថវិកាឆ្លើយតបនឹងយេនឌ័រ
នៅក្នុងរដ្ឋសភា។
- **សមាជិកក្រុមប្រឹក្សាឃុំចំនួន ១.០០៨ នាក់ និងជំនួយការ**
ហិរញ្ញវត្ថុ និងសៀវភៅចំនួន ២៨៨ នាក់ ស្តីពីការគ្រប់គ្រង
ហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួម និងបង្កើន
សមត្ថភាពរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទង ប្រកបដោយ
ការទទួលខុសត្រូវជាមួយប្រជាពលរដ្ឋ។
- **យុវជនចំនួន ១.២៧០ នាក់** ដើម្បីបង្កើនការចូលរួម
របស់ពួកគេនៅក្នុងកិច្ចពិភាក្សាអំពីថវិកាថ្នាក់មូលដ្ឋាន។